

សំណួរដែលគេឧស្សាហ៍សួរ អំពី ទំព័រវិបសៃសម្រាប់ មាតាបិតា និង ក្រុមគ្រួសារ

១. តើទំព័រវិបសៃសម្រាប់ មាតាបិតា និង ក្រុមគ្រួសារ គឺជាអ្វី?
២. តើគេត្រូវការអ្វីខ្លះដើម្បីចូលប្រើ ទំព័រវិបសៃសម្រាប់ មាតាបិតា និង ក្រុមគ្រួសារ?
៣. តើអ្នកណាមានសិទ្ធិបង្កើតគណនីសម្រាប់ ទំព័រវិបសៃសម្រាប់ មាតាបិតា និង ក្រុមគ្រួសារ?
៤. តើខ្ញុំត្រូវចុះឈ្មោះយ៉ាងដូចម្តេច?
៥. ខ្ញុំមានគណនីជាមួយវិបសៃចាស់ ប៉ុន្តែវាមិនដំណើរការទៀតទេ។ តើខ្ញុំត្រូវធ្វើយ៉ាងដូចម្តេចទៅ?
៦. តើខ្ញុំផ្លាស់ប្តូរអាសយដ្ឋានអ៊ីមែលរបស់ខ្ញុំដោយវិធីណា?
៧. ខ្ញុំមិនអាចប្រើអ៊ីមែលដែលខ្ញុំធ្លាប់ប្រើដើម្បីបង្កើតគណនីទំព័រវិបសៃ របស់ខ្ញុំនោះ ទៀតទេ។ តើខ្ញុំត្រូវធ្វើយ៉ាងដូចម្តេចទៅ?
៨. តើខ្ញុំអាចប្តូរលេខទូរស័ព្ទរបស់ខ្ញុំដោយវិធីណា?
៩. តើខ្ញុំអាចផ្លាស់ប្តូរ ពាក្យសម្ងាត់ ឬ សំណួរសុវត្ថិភាព របស់ខ្ញុំដោយវិធីណា?
១០. ខ្ញុំភ្លេចពាក្យសម្ងាត់របស់ខ្ញុំ។ តើខ្ញុំត្រូវបង្កើតពាក្យសម្ងាត់របស់ខ្ញុំឡើងវិញដោយវិធីណា?
១១. ខ្ញុំភ្លេចឈ្មោះអ្នកប្រើគណនី របស់ខ្ញុំ។ តើខ្ញុំអាចរកវាមកវិញដោយវិធីណា?
១២. ខ្ញុំមិនអាចចូលប្រើបាន ហើយខ្ញុំមិនអាចចូលគណនីអ៊ីមែលដែលខ្ញុំប្រើសម្រាប់ចុះឈ្មោះនោះបានទេ។ តើខ្ញុំត្រូវរកគណនីរបស់ខ្ញុំមកវិញ ដោយវិធីណា?
១៣. តើខ្ញុំអាចភ្ជាប់ទៅនឹងកូនរបស់ខ្ញុំយ៉ាងដូចម្តេច?
១៤. តើ *លេខសម្ងាត់សម្រាប់បញ្ជាក់ (Confirmation Code)* គឺជាអ្វីទៅ?
១៥. តើនៅពេលណាដែលខ្ញុំត្រូវការ *លេខសម្ងាត់សម្រាប់បញ្ជាក់*?
១៦. តើមូលហេតុអ្វីបានជា *លេខសម្ងាត់សម្រាប់បញ្ជាក់* របស់ខ្ញុំមិនដំណើរការ?
១៧. ចុះបើសិនជាខ្ញុំគ្មានលេខទូរស័ព្ទ ឬ លេខទូរស័ព្ទដែលមាននៅក្នុងឯកសាររបស់ខ្ញុំ ត្រូវបានខ្ញុំផ្តាច់ហើយ?
១៨. តើខ្ញុំអាចដឹងថាទិន្នន័យរបស់ខ្ញុំ គេរក្សាជាសម្ងាត់ និង មានសុវត្ថិភាព បានយ៉ាងដូចម្តេច?
១៩. តើខ្ញុំអាចពិនិត្យមើលឯកសាររបស់ខ្ញុំពីឆ្នាំសិក្សាមុនៗ បានដោយវិធីណា?
២០. តើខ្ញុំអាចឃើញ ថ្នាក់រៀន វត្តមានអវត្តមាន និង ពិន្ទុ របស់ខ្ញុំ បានដោយវិធីណា?
២១. តើខ្ញុំចុះឈ្មោះដើម្បីទទួល អ៊ីមែល សារតាមទូរស័ព្ទដៃ និង ការជូនដំណឹងផ្សេងៗទៀត ពីសាលារបស់ខ្ញុំដោយវិធីណា?
២២. តើខ្ញុំអាចប្រើកម្មវិធីនៅក្នុង ទូរស័ព្ទ ឬ កុំព្យូទ័រ (តាប្លេត) របស់ខ្ញុំបានដែរឬទេ?
២៣. តើរូបនៃកម្មវិធីអ្វីខ្លះ ដែលខ្ញុំអាចចូលមើលបាន នៅក្នុងកន្លែងចុចចូលរបស់ មាតាបិតា និង ក្រុមគ្រួសារ?
២៤. ហេតុអ្វីបានជាខ្ញុំមិនអាចចូលមើលរូបកម្មវិធី នៅក្នុងកន្លែងចុចចូល របស់សិស្ស?

១. **តើទំព័រវិបសៃសម្រាប់ មាតាបិតា និង ក្រុមគ្រួសារ គឺជាអ្វី?** ទំព័រវិបសៃសម្រាប់ មាតាបិតា និង ក្រុមគ្រួសារ គឺជាមធ្យោបាយមួយសម្រាប់លោកអ្នក ដើម្បីចូលមើល ព័ត៌មានអំពី សាលា និង ការអប់រំ របស់កូនលោកអ្នក តាមអ៊ិនធឺណិត រួមទាំង កាលវិភាគ វត្តមានអវត្តមាន ពិន្ទុ ឯកសារនៃការបង្ហាត់បង្រៀន និង ឯកសារអំពីការចាត់ថ្នាំបង្ការរោគ។ ទំព័រវិបសៃនេះ ក៏អនុញ្ញាតឲ្យលោកអ្នកចុះឈ្មោះដើម្បីទទួលដំណឹង (ដូចជា ការប្រកាសបិទសាលាដែលទាក់ទងនឹងអាកាសធាតុមិនល្អ) ពីសាលារៀនរបស់កូនលោកអ្នកតាមរយៈ ទូរស័ព្ទ អ៊ីមែល ឬ សារតាមទូរស័ព្ទដៃ។

- ២. **តើគេត្រូវការអ្វីខ្លះដើម្បីចូលប្រើ ទំព័រវិបសៃសម្រាប់ មាតាបិតា និង ក្រុមគ្រួសារ?** គេអាចចូលមើល ទំព័រវិបសៃសម្រាប់ មាតាបិតា និង ក្រុមគ្រួសារ បានតាមស្ទើរតែគ្រប់កម្មវិធីអ៊ីនធឺណិត ដូចជា ក្រុម (Chrome) សាហារី (Safari) អ៊ីនធឺណិត អ៊ីកម្លឺរឺ (Internet Explorer) អិដិច (Edge) ឬ ហ្វាយរឺហ្វឺក (Firefox) ដោយប្រើ កុំព្យូទ័រ ឬ ឧបករណ៍ចល័ត ដែលភ្ជាប់ទៅនឹងអ៊ីនធឺណិត។
- ៣. **តើអ្នកណាមានសិទ្ធិបង្កើតគណនីសម្រាប់ ទំព័រវិបសៃសម្រាប់ មាតាបិតា និង ក្រុមគ្រួសារ?** លោកអ្នកត្រូវតែជា ឪពុកម្តាយ ឬ អាណាព្យាបាល សិស្សម្នាក់ ឬ ច្រើននាក់ ដែលកំពុងចុះឈ្មោះរៀននៅក្នុងថ្នាក់ មត្តេយ្យ ដល់ ថ្នាក់ទី ១២ ដែលគ្រប់គ្រងដោយ ក្រសួងអប់រំនៃទីក្រុងហ្សឺណែវដែលហ្សឺ ដោយផ្ទាល់។ ឪពុកម្តាយ ឬ អាណាព្យាបាលរបស់សិស្សដែលបានចុះឈ្មោះរៀននៅ សាលាឆាទ័រ សាលាសាសនា ឬ សាលាឯកជន នៃទីក្រុងហ្សឺណែវដែលហ្សឺ ឥតមានសិទ្ធិទេ។
- ៤. **តើខ្ញុំត្រូវចុះឈ្មោះយ៉ាងដូចម្តេច?** លោកអ្នកត្រូវការអ៊ីមែលផ្ទាល់ខ្លួនរបស់លោកអ្នក។ (បើសិនជាលោកអ្នកគ្មានអ៊ីមែលផ្ទាល់ខ្លួនទេ លោកអ្នកអាចបង្កើតគណនីអ៊ីមែលដោយឥតគិតថ្លៃដោយប្រើ ហ្គូហ្គល (Google) យ៉ាហ្គូ (Yahoo) ឬ ការប្រើស្រដៀងគ្នានេះផ្សេងទៀត។) ដើម្បីចុះឈ្មោះបង្កើតគណនី ទំព័រវិបសៃសម្រាប់ មាតាបិតា និង ក្រុមគ្រួសារ សូមប្រើកម្មវិធីវិបសៃរបស់លោកអ្នកដើម្បីចូលទៅ <https://signup.philasd.org> ហើយធ្វើតាមការណែនាំនៅលើទំព័រនោះ។ សម្រាប់ជំនួយបន្ថែម សូមមើលទំព័រនៃការណែនាំ ដែលមាននៅទីនេះ។
- ៥. **ខ្ញុំមានគណនីជាមួយវិបសៃចាស់ ប៉ុន្តែវាមិនដំណើរការទៀតទេ។ តើខ្ញុំត្រូវធ្វើយ៉ាងដូចម្តេចទៅ?** គណនីសម្រាប់ ឪពុកម្តាយដែលគ្មានកូនចុះឈ្មោះរៀននៅក្នុងក្រសួង ចាប់ពីថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០១៧ ឬសម្រាប់សិស្សដែលមិនអាចផ្ទេរផ្តល់ជាមួយ ឪពុកម្តាយ/អាណាព្យាបាល មិនអាចផ្ទេរពី ទំព័រវិបសៃសម្រាប់ មាតាបិតា និង ក្រុមគ្រួសារ ចាស់នោះបានឡើយ។ បើសិនជាលោកអ្នកជឿជាក់ថា គណនីរបស់លោកអ្នកត្រូវបានគេបិទដោយសារហេតុផលណាមួយខាងលើនេះ សូមធ្វើតាមជំហាននៃការណែនាំនៅក្នុងសំណួរទី ៤ ដើម្បីចុះឈ្មោះ។
- ៦. **តើខ្ញុំផ្លាស់ប្តូរអាស័យដ្ឋានអ៊ីមែលរបស់ខ្ញុំដោយវិធីណា?** លោកអ្នកអាចផ្លាស់ប្តូរអ៊ីមែលរបស់លោកអ្នក ដោយចូលទៅក្នុងគណនីទំព័រវិបសៃសម្រាប់ មាតាបិតា និង ក្រុមគ្រួសារ របស់លោកអ្នក ហើយចុចលើរូប «My Account (គណនីរបស់ខ្ញុំ)» នៅក្នុងកន្លែងចុចចូល។ នៅពេលដែលលោកអ្នកប្តូរអ៊ីមែលដែលទាក់ទងជាមួយគណនីរបស់លោកអ្នករួចហើយ លោកអ្នកនឹងទទួលបានសារមួយនៅក្នុងអ៊ីមែលថ្មីរបស់លោកអ្នក ដែលមានបណ្តាញតភ្ជាប់អ៊ីនធឺណិតដើម្បីបញ្ជាក់ពីការផ្លាស់ប្តូរនេះ។ លោកអ្នកត្រូវចុចលើបណ្តាញតភ្ជាប់នៅក្នុងសារនោះ ដើម្បីបញ្ជាក់ពីអ៊ីមែលថ្មីនេះ។ បើសិនជាលោកអ្នកមិនចុចលើបណ្តាញតភ្ជាប់ដើម្បីបញ្ជាក់ដំណើរការនេះទេ អ៊ីមែលវិបសៃរបស់លោកអ្នកនឹងនៅដដែល មិនផ្លាស់ប្តូរទេ។
- ៧. **ខ្ញុំមិនអាចប្រើអ៊ីមែលដែលខ្ញុំធ្លាប់ប្រើដើម្បីបង្កើតគណនីទំព័រវិបសៃ របស់ខ្ញុំនោះ ទៀតទេ។ តើខ្ញុំត្រូវធ្វើយ៉ាងដូចម្តេចទៅ?** ដើម្បីប្តូរអ៊ីមែលថ្មីដែលទាក់ទងជាមួយគណនីរបស់លោកអ្នក សូមទាក់ទងទៅការិយាល័យទំនាក់ទំនងជាមួយ ក្រុមគ្រួសារ និង សហគមន៍ លេខ ២១៥-៤០០-៤០០០ ឬ ask@philasd.org ។

- ៨. **តើខ្ញុំអាចប្តូរលេខទូរស័ព្ទរបស់ខ្ញុំដោយវិធីណា?** លោកអ្នកអាចប្តូរលេខទូរស័ព្ទថ្មី របស់ក្រុមគ្រួសារលោកអ្នកដោយ ចុចលើ «Household Information (ព័ត៌មានក្រុមគ្រួសារ)» នៅខាងឆ្វេងដៃនៃទំព័ររ៉ឺបសែ។ លេខទូរស័ព្ទផ្សេង ៗទៀតដែលបានចុះបញ្ជីសម្រាប់មនុស្សម្នាក់ៗ ត្រូវបានគ្រប់គ្រងដោយសាលារបស់កូនលោកអ្នក។ ដើម្បីកែប្រែ លេខទូរស័ព្ទផ្ទាល់ខ្លួនថ្មី របស់លោកអ្នក សូមទាក់ទងទៅសាលារបស់កូនលោកអ្នក។
- ៩. **តើខ្ញុំអាចផ្លាស់ប្តូរ ពាក្យសម្ងាត់ ឬ សំណួរសុវត្ថិភាព របស់ខ្ញុំដោយវិធីណា?** លោកអ្នកអាចចុចលើរូប «My Account (គណនីរបស់ខ្ញុំ)» នៅក្នុងតំបន់ចូល នៅក្នុងគណនីទំព័ររ៉ឺបសែសម្រាប់ មាតាបិតា និង ក្រុមគ្រួសារ របស់លោក អ្នក ដើម្បីផ្លាស់ប្តូរ ពាក្យសម្ងាត់ ឬ សំណួរសុវត្ថិភាព របស់លោកអ្នក។ លោកអ្នកត្រូវជ្រើសរើសសំណួរសុវត្ថិភាពថ្មី ផ្សេងៗគ្នា ហើយបញ្ចូលចម្លើយផ្ទាល់ខ្លួន ដែលអាចប្រើដើម្បីរកពាក្យសម្ងាត់របស់លោកអ្នកមកវិញ ក្នុងករណី ដែលលោកអ្នកភ្លេចវា នាពេលអនាគត។ ចម្លើយនីមួយៗត្រូវមានពាក្យចន្លោះពី ២ ទៅ ៥០ ព្យាង្គ។ ចម្លើយសុវត្ថិ ភាពដែលបានបញ្ចូលនៅពេលរកពាក្យសម្ងាត់មកវិញ មិនប្រកាន់អក្សរតូចធំទេ ប៉ុន្តែត្រូវតែដូចគ្នានឹងចម្លើយដែល លោកអ្នកបានផ្តល់ឲ្យនៅពេលនេះ។ ត្រូវធ្វើយ៉ាងណាជ្រើសរើស សំណួរ និង ចម្លើយ ដែលគេមិនអាចដឹងបាន ឬ ក៏ងាយស្រួលទាយដោយអ្នកណាម្នាក់ក្រៅពីខ្លួនឯង។
- ១០. **ខ្ញុំភ្លេចពាក្យសម្ងាត់របស់ខ្ញុំ។ តើខ្ញុំត្រូវបង្កើតពាក្យសម្ងាត់របស់ខ្ញុំឡើងវិញដោយវិធីណា?** បើសិនជាលោកអ្នកភ្លេច ពាក្យសម្ងាត់របស់លោកអ្នក គ្រាន់តែចុចលើពាក្យ «Forgot Your Password (ភ្លេចពាក្យសម្ងាត់របស់អ្នក)?» នៅខាងក្រោមនៃផ្នែកចុចចូល (<https://www.philasd.org/login>) បន្ទាប់មកបញ្ចូលអ៊ីមែលរបស់លោកអ្នកដើម្បី ចាប់ផ្តើមដំណើរការ។ លោកអ្នកនឹងត្រូវគេសួរឲ្យឆ្លើយសំណួរសុវត្ថិភាពរបស់លោកអ្នក ដើម្បីបញ្ជាក់ពីអត្ត សញ្ញាណរបស់លោកអ្នក។ នៅពេលដែលលោកអ្នកបានធ្វើអ្វីទាំងនេះរួចហើយ លោកអ្នកនឹងអាចបង្កើតពាក្យ សម្ងាត់របស់លោកអ្នកឡើងវិញ។ បើសិនជាលោកអ្នកភ្លេចសំណួរសុវត្ថិភាពរបស់លោកអ្នក លោកអ្នកអាចស្នើសុំ ឲ្យយើងខ្ញុំផ្ញើអ៊ីមែលទៅលោកអ្នកដើម្បីបង្កើតពាក្យសម្ងាត់របស់លោកអ្នកឡើងវិញ។
- ១១. **ខ្ញុំភ្លេច ឈ្មោះអ្នកប្រើគណនី របស់ខ្ញុំ។ តើខ្ញុំអាចរកវាមកវិញដោយវិធីណា?** ជាទូទៅ ឈ្មោះអ្នកប្រើនៃ ទំព័ររ៉ឺបសែ សម្រាប់មាតាបិតា និង ក្រុមគ្រួសារ របស់លោកអ្នក គឺជាអាស័យដ្ឋានអ៊ីមែលរបស់លោកអ្នក។ បើសិនជាលោក អ្នកមិនប្រាកដថាអាស័យដ្ឋានអ៊ីមែលណាមួយដែលលោកអ្នកបានប្រើដើម្បីចុះឈ្មោះ សូមចុចលើ «Forgot Your Password (ភ្លេចពាក្យសម្ងាត់របស់អ្នក)?» ហើយសាកល្បងជាមួយអាស័យដ្ឋានអ៊ីមែលនីមួយៗដែល លោកអ្នកមាន។ បើសិនជាអាស័យដ្ឋានអ៊ីមែលណាមួយដែលលោកអ្នកបញ្ចូល ត្រូវនឹងគណនីណាមួយរបស់ យើង យើងនឹងបង្ហាញសំណួរសុវត្ថិភាពសម្រាប់គណនីនោះ។ បើសិនជាលោកអ្នកភ្លេចសំណួរសុវត្ថិភាពរបស់ លោកអ្នកដែរ លោកអ្នកអាចស្នើសុំឲ្យយើងខ្ញុំផ្ញើអ៊ីមែលទៅលោកអ្នកដើម្បីបង្កើតពាក្យសម្ងាត់របស់លោកអ្នក ឡើងវិញ។
- ១២. **ខ្ញុំមិនអាចចូលប្រើបាន ហើយខ្ញុំមិនអាចចូលគណនីអ៊ីមែលដែលខ្ញុំប្រើសម្រាប់ចុះឈ្មោះនោះបានទេ។ តើខ្ញុំត្រូវរក គណនីរបស់ខ្ញុំមកវិញ ដោយវិធីណា?** ការិយាល័យទំនាក់ទំនងជាមួយ ក្រុមគ្រួសារ និង សហគមន៍ មានឧបករណ៍ ដើម្បីជួយ ឪពុកម្តាយ និង អាណាព្យាបាល រកគណនីមកវិញ។ សូមទាក់ទងទៅ ការិយាល័យទំនាក់ទំនងជាមួយ ក្រុមគ្រួសារ និង សហគមន៍ លេខ (២១៥) ៤០០-៤០០០ ដើម្បីសុំជំនួយបន្ថែម។ សូមត្រៀមខ្លួនដើម្បីផ្តល់នូវ ព័ត៌មានដើម្បីបញ្ជាក់ពីអត្តសញ្ញាណរបស់លោកអ្នក។

១៣. តើខ្ញុំអាចភ្ជាប់ទៅនឹងកូនរបស់ខ្ញុំយ៉ាងដូចម្តេច? កូនរបស់លោកអ្នកនឹងត្រូវភ្ជាប់ដោយស្វ័យប្រវត្តិទៅនឹងគណនីរបស់លោកអ្នកតាមរយៈដំណើរការនៃការចុះឈ្មោះ។ បើសិនជាគ្មានកូនបង្ហាញនៅក្នុងគណនីរបស់លោកអ្នកទេ សូមទាក់ទងទៅសាលាដែលក្មេងនោះ បានចុះឈ្មោះរៀន។ សិស្សដែលចុះឈ្មោះរៀននៅ សាលាធារិយ សាលាសាសនា ឬ សាលាឯកជន នៃទីក្រុងហ្សឺណែវដែលហ្សឺណែវ អាចមិនបង្ហាញនៅក្នុង ទំព័ររ៉ឺបសែសម្រាប់ មាតាបិតា និង ក្រុមគ្រួសារ។

១៤. តើ លេខសម្ងាត់សម្រាប់បញ្ជាក់ (Confirmation Code) គឺជាអ្វីទៅ? គេប្រើ លេខសម្ងាត់សម្រាប់បញ្ជាក់ ដើម្បីបញ្ជាក់ពីអត្តសញ្ញាណរបស់លោកអ្នកដែលជា ឪពុកម្តាយ ឬ អាណាព្យាបាល នៅពេលលោកអ្នកចុះឈ្មោះសម្រាប់ គណនីនៃទំព័ររ៉ឺបសែសម្រាប់ មាតាបិតា និង ក្រុមគ្រួសារ។ លោកអ្នកត្រូវការលេខសម្ងាត់សម្រាប់បញ្ជាក់ តែម្តងទេ នៅពេលដែលលោកអ្នកចុះឈ្មោះបង្កើតគណនីដំបូង។ ក្នុងនាមជា ឪពុកម្តាយ ឬ អាណាព្យាបាល លោកអ្នកមាន លេខសម្ងាត់សម្រាប់បញ្ជាក់ មួយ ដោយមិនគិតអំពីចំនួនកូនដែលលោកអ្នកបានចុះឈ្មោះឲ្យរៀននៅក្រសួងអប់រំនៃទីក្រុងហ្សឺណែវដែលហ្សឺណែវ ទេ។

១៥. តើនៅពេលណាដែលខ្ញុំត្រូវការ លេខសម្ងាត់សម្រាប់បញ្ជាក់? ដំណើរការនៃការចុះឈ្មោះរបស់រ៉ឺបសែ តម្រូវឲ្យលោកអ្នកផ្តល់ លេខសម្ងាត់សម្រាប់បញ្ជាក់ នៅពេលចុះឈ្មោះ។ លោកអ្នកអាចទទួលបាន លេខសម្ងាត់សម្រាប់បញ្ជាក់ នេះដោយទាក់ទងទៅសាលារបស់លោកអ្នក ឬដោយការស្នើសុំ លេខសម្ងាត់សម្រាប់បញ្ជាក់ តាមអ៊ីនធឺណិតនៅទីនេះ។ លោកអ្នកត្រូវការ លេខសម្ងាត់សម្រាប់បញ្ជាក់ តែម្តងទេ នៅពេលដែលលោកអ្នកចុះឈ្មោះបង្កើតគណនីដំបូង។

១៦. តើមូលហេតុអ្វីបានជា លេខសម្ងាត់សម្រាប់បញ្ជាក់របស់ខ្ញុំមិនដំណើរការ? លេខសម្ងាត់សម្រាប់បញ្ជាក់ ត្រូវបានគេប្តូរនៅថ្ងៃដំបូងជារៀងរាល់ខែ ហេតុដូច្នេះហើយ វាជាការសំខាន់ណាស់ដែលលោកអ្នកត្រូវបំពេញការចុះឈ្មោះសម្រាប់រ៉ឺបសែនេះ មុនពេលលេខសម្ងាត់សម្រាប់បញ្ជាក់របស់លោកអ្នកអស់សុពលភាព។ បើសិនជាលោកអ្នកមិនអាចធ្វើដូច្នោះបានទេ លោកអ្នកអាចស្នើសុំ លេខសម្ងាត់សម្រាប់បញ្ជាក់ ក្នុងពេលបច្ចុប្បន្ន ពីសាលារបស់លោកអ្នក ឬតាមរយៈដំណើរការនៃការចុះឈ្មោះតាមអ៊ីនធឺណិត។

១៧. ចុះបើសិនជាខ្ញុំគ្មានលេខទូរស័ព្ទ ឬ លេខទូរស័ព្ទដែលមាននៅក្នុងឯកសាររបស់កូនខ្ញុំ ត្រូវបានខ្ញុំផ្តាច់ហើយ? លោកអ្នកក៏អាចទទួលបាន លេខសម្ងាត់សម្រាប់បញ្ជាក់ ដោយទៅសាលារបស់កូនលោកអ្នក ហើយផ្តល់ភស្តុតាងនៃអត្តសញ្ញាណ និង ទំនាក់ទំនង ជាមួយកូនរបស់លោកអ្នក។

១៨. តើខ្ញុំអាចដឹងថាទិន្នន័យរបស់កូនខ្ញុំ គេរក្សាជាសម្ងាត់ និង មានសុវត្ថិភាព បានយ៉ាងដូចម្តេច? ក្រសួងអប់រំប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការរក្សា សន្តិសុខ ការសម្ងាត់ និង សុវត្ថិភាព នៃទិន្នន័យរបស់សិស្សទាំងអស់។ ក្រសួងប្រើប្រាស់បទដ្ឋានការងារសម្រាប់ វិធីប្រើ និង ការរក្សាទុក ទិន្នន័យ ទំនាក់ទំនងកម្មវិធីរ៉ឺបសែដែលប្រើលេខសម្ងាត់ (encrypted) និងការរឹតបន្តឹងវិធីដែលគេអាចប្រើប្រាស់ទិន្នន័យ។ ព័ត៌មានអំពី ច្បាប់ និង ការអនុវត្ត នានារបស់ក្រសួងអំពីការសម្ងាត់នៃទិន្នន័យរបស់សិស្ស អាចរកបាននៅក្នុងរ៉ឺបសែ philasd.org/studentdataprivacy។

- ១៩. **តើខ្ញុំអាចពិនិត្យមើលឯកសាររបស់កូនខ្ញុំពីឆ្នាំសិក្សាមុនៗ បានដោយវិធីណា? ទំព័ររ៉ឺបសៃរបស់ មាតាបិតា និងក្រុមគ្រូសារ នឹងបង្ហាញព័ត៌មានអំពីឆ្នាំសិក្សាបច្ចុប្បន្ន។ ព័ត៌មានរបស់កូនលោកអ្នក នៅក្នុងឆ្នាំសិក្សាមុនៗ អាចចូលមើលបាន ដោយចុចលើរូប Schoolnet នៅផ្នែកខាងក្រោមនៃទំព័រដែល មាតាបិតា និង ក្រុមគ្រូសារ អាចចុចចូលនៅក្នុងទំព័ររ៉ឺបសៃរបស់ មាតាបិតា និង ក្រុមគ្រូសារ របស់លោកអ្នក។**
- ២០. **តើខ្ញុំអាចឃើញ ថ្នាក់រៀន វត្តមានអវត្តមាន និង ពិន្ទុ របស់កូនខ្ញុំ បានដោយវិធីណា? ចូលក្នុងគណនីនៃទំព័ររ៉ឺបសៃសម្រាប់ មាតាបិតា និងក្រុមគ្រូសារ របស់លោកអ្នក ហើយជ្រើសរើសកូនរបស់លោកអ្នកណាដែលលោកអ្នកចង់មើល។ គេអាចមើល ទិន្នន័យដែលមាន បានតាមរយៈការឡោណជ្រើសរើស នៅផ្នែកខាងឆ្វេងនៃទំព័រ។ សូមចុចត្រង់នេះដើម្បីមើលវីដេអូអំពីការប្រើប្រាស់ទំព័ររ៉ឺបសៃ។**
- ២១. **តើខ្ញុំចុះឈ្មោះដើម្បីទទួល អ៊ីមែល សារតាមទូរស័ព្ទដៃ និង ការជូនដំណឹងផ្សេងៗទៀត ពីសាលារបស់ខ្ញុំដោយវិធីណា? នៅពេលដែលលោកអ្នកបានបង្កើតគណនីនៃទំព័ររ៉ឺបសៃសម្រាប់ មាតាបិតា និងក្រុមគ្រូសារ របស់លោកអ្នករួចហើយ លោកអ្នកអាចជ្រើសរើសវិធីដែលលោកអ្នកចង់ឲ្យគេផ្តល់ដំណឹងជូន ដោយចុចលើពាក្យ *Contact Preferences (វិធីដែលចង់ឲ្យគេទាក់ទង)* នៅខាងឆ្វេងដៃនៃទំព័រ។ លោកអ្នកអាចរៀបចំគ្រប់លេខទូរស័ព្ទរបស់លោកអ្នកទាំងអស់ ដើម្បីទទួល សារសម្លេង សារ SMS ឬ ក៏ទាំងពីរ។ **សូមកត់សម្គាល់៖** បើសិនជាលេខទូរស័ព្ទដែលមាននៅក្នុងគណនីរបស់លោកអ្នក ត្រូវការផ្លាស់ប្តូរ សូមទាក់ទងទៅសាលារបស់កូនលោកអ្នក។**
- ២២. **តើខ្ញុំអាចប្រើកម្មវិធីនៅក្នុង ទូរស័ព្ទ ឬ កុំព្យូទ័របន្ទះ (តាប្លេត) របស់ខ្ញុំបានដែរឬទេ? លោកអ្នកមិនត្រូវការកម្មវិធីដើម្បីប្រើ ទំព័ររ៉ឺបសៃសម្រាប់ មាតាបិតា និង ក្រុមគ្រូសារ នោះទេ។ ដើម្បីប្រើទំព័ររ៉ឺបសៃ ពីទូរស័ព្ទដៃរបស់លោកអ្នក សូមបើកកម្មវិធីអ៊ីនធឺណិតរបស់លោកអ្នក រួចហើយចូលទៅកាន់ <https://www.philasd.org/login>។**
- ២៣. **តើរូបនៃកម្មវិធីអ្វីខ្លះ ដែលខ្ញុំអាចចូលមើលបាន នៅក្នុងកន្លែងចុចចូលរបស់ មាតាបិតា និង ក្រុមគ្រូសារ? កន្លែងសម្រាប់ចុចចូលសម្រាប់ មាតាបិតា និង ក្រុមគ្រូសារ នៅក្នុងទំព័ររ៉ឺបសៃសម្រាប់ មាតាបិតា និង ក្រុមគ្រូសារ មានរូបដើម្បីចូលទៅកម្មវិធីដូចតទៅនេះ៖ School Selection (ការជ្រើសរើសសាលារៀន) Schoolnet (ព័ត៌មានរបស់សាលាសម្រាប់កូនរបស់លោកអ្នកមុនឆ្នាំ ២០១៧-១៨) និង ការស្ទង់មតិទូទាំងក្រសួង។**
- ២៤. **ហេតុអ្វីបានជាខ្ញុំមិនអាចចូលមើលរូបកម្មវិធី នៅក្នុងកន្លែងចុចចូល របស់សិស្ស? រូបសម្រាប់កម្មវិធីដូចជា Achieve3000, Edgenuity និង First in Math ដែលមាននៅក្នុងកន្លែងចុចចូលរបស់សិស្ស សម្រាប់តែសិស្សប្រើប៉ុណ្ណោះ។ បើសិនជា ឪពុកម្តាយ/អាណាព្យាបាល ចុចលើរូបទាំងនោះ ពួកគាត់នឹងមិនអាចចូលប្រើកម្មវិធីទាំងនោះបានទេ។**